



របាយការណ៍ ប្រចាំត្រីមាសទី២

គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

ព័ត៌មានហិរញ្ញវត្ថុសង្ខេប

ស្ថានភាពហិរញ្ញវត្ថុ (គិតជាលានរៀល)	ត្រីមាសទី២ ឆ្នាំ២០២៥	ឆ្នាំ២០២៤	ឆ្នាំ២០២៣
ទ្រព្យសកម្មសរុប	៤៦.២៩៨.៤១៩	៤៣.៦០៦.១៧៣	៣៩.៨០៤.៤០៥
បំណុលសរុប	៤០.០៥៦.៦៣៥	៣៧.៦០៨.២៥១	៣៤.១៥៨.៨៥០
មូលធនសរុប	៦.២៤១.៧៨៤	៥.៩៩៧.៩២២	៥.៦៤៥.៥៥៥
លទ្ធផលហិរញ្ញវត្ថុ (គិតជាលានរៀល)	ត្រីមាសទី២ ឆ្នាំ២០២៥	ត្រីមាសទី២ ឆ្នាំ២០២៤	ត្រីមាសទី២ ឆ្នាំ២០២៣
ចំណូលសរុប	៩៤១.៥៧០	៨៧៣.៨៨៤	៨៤៤.២២៨
ចំណេញ/(ខាត) មុនបង់ពន្ធ	២៤១.៥៨២	១៤៧.៩៥១	១៧៣.៥០៦
ចំណេញ/(ខាត) សុទ្ធក្នុងការិយបរិច្ឆេទ	១៩១.០៨៤	១១៦.២៥៥	១៣៥.៥៧៤
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ	២០៩.៥២៤	២០០.៩៧៧	២១៧.២៨២
អនុបាតហិរញ្ញវត្ថុ (%)	ត្រីមាសទី២ ឆ្នាំ២០២៥	ឆ្នាំ២០២៤	ឆ្នាំ២០២៣
អនុបាតសាធារណភាព	១៨,៤០%	១៨,៦៤%	១៨,៤៥%
អនុបាតបំណុលធៀបនឹងមូលធន	៦៤១,៧៥%	៦២៧,០២%	៦០៥,០៦%
អនុបាតក្របខ័ណ្ឌសន្ទនីយភាព	៤១៥,៨៦%	២៥០,៧៦%	១៨០,១៣%
អនុបាតឥណទានមិនដំណើរការ ^(*)	៥,៧២%	៥,៤៧%	៥,៧៧%
អនុបាតឥណទានធៀបនឹងប្រាក់បញ្ញើ	៨១,៦៤%	៨៥,១៧%	៩២,១១%
តម្លៃចុះបញ្ជីក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ (រៀល)	១៤.៣៥២	១៣.៧៩០	១២.៩៧៧
	ត្រីមាសទី២ ឆ្នាំ២០២៥	ត្រីមាសទី២ ឆ្នាំ២០២៤	ត្រីមាសទី២ ឆ្នាំ២០២៣
អនុបាតចំណេញធៀបនឹងទ្រព្យសកម្មមធ្យម (ROAA) ^(**)	០,៤១%	០,២៨%	០,៣៥%
អនុបាតចំណេញធៀបនឹងមូលធនមធ្យម (ROAE) ^(**)	៣,១០%	២,០៣%	២,៥០%
អនុបាតលទ្ធភាពបង់ការប្រាក់ (ដង)	១,៧៥	១,៤២	១,៥១
ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ (រៀល)	៤៤០,៩៤	២៦៨,៥៨	៣១៣,២៥
ភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ	គ្មាន	គ្មាន	គ្មាន
អនុបាតហិរញ្ញវត្ថុសំខាន់ៗផ្សេងទៀត	គ្មាន	គ្មាន	គ្មាន


(*) អនុបាតឥណទានមិនដំណើរការ = សមតុល្យប្រាក់ដើមតាមកិច្ចសន្យារបស់ឥណទានមិនដំណើរការ / សមតុល្យប្រាក់ដើមឥណទានតាមកិច្ចសន្យាសរុប

(**) . អនុបាតទាំងនេះមិនមែនជាអនុបាតប្រចាំឆ្នាំនោះទេ ហើយត្រូវបានគណនាដោយប្រើតួលេខប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគាររយៈពេល ៣ខែ ចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។


. អនុបាតចំណេញធៀបនឹងទ្រព្យសកម្មមធ្យម = ប្រាក់ចំណេញក្នុងការិយបរិច្ឆេទដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ / ទ្រព្យសកម្មសរុបមធ្យម

. អនុបាតចំណេញធៀបនឹងមូលធនមធ្យម = ប្រាក់ចំណេញក្នុងការិយបរិច្ឆេទដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ / មូលធនមធ្យមផ្តល់ជូនភាគហ៊ុនិករបស់ធនាគារ


ស្ថានភាពហិរញ្ញវត្ថុ (គិតជាលានរៀល)




លទ្ធផលហិរញ្ញវត្ថុ (គិតជាលានរៀល)




អនុបាតហិរញ្ញវត្ថុ (%)



ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ (រៀល)



តម្លៃចុះបញ្ជីក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ (រៀល)



សមាសភាពក្រុមប្រឹក្សាភិបាល



លោក នាយ សៀន
ប្រធានក្រុមប្រឹក្សាភិបាល



បណ្ឌិត អ៊ិន ចាន់នី
អភិបាលប្រតិបត្តិ



បណ្ឌិត Albertus Bruggink
អភិបាលមិនប្រតិបត្តិ



លោក Pieter Kooi
អភិបាលឯករាជ្យ



លោកស្រី ភូរី រតនា
អភិបាលឯករាជ្យ



លោក កាយ ឡូត
អភិបាលឯករាជ្យ



បណ្ឌិត ហេង ឌីណា
អភិបាលឯករាជ្យ

សេចក្តីថ្លែងរបស់ប្រធានក្រុមប្រឹក្សាភិបាល

តាងនាមឱ្យធនាគារ អេស៊ីស៊ីដា ភីអិលស៊ី (“ធនាគារ អេស៊ីស៊ីដា”) និងក្រុមប្រឹក្សាភិបាល ខ្ញុំបាទមានកិត្តិយស និងសេចក្តីសោមនស្ស រីករាយ សូមផ្តល់ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ របស់ធនាគារ អេស៊ីស៊ីដា និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ (“សម្ព័ន្ធធនាគារ”) គិតចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដល់ភាគីពាក់ព័ន្ធទាំងអស់។

នៅក្នុងកំឡុងត្រីមាសទី២ ឆ្នាំ២០២៥ កំណើនសេដ្ឋកិច្ចសកលលោកមានភាពចម្រុះ និងមិនប្រាកដប្រជា ដោយសារភាពតានតឹង នៃការធ្វើពាណិជ្ជកម្មកើនឡើង ភាពមិនច្បាស់លាស់ផ្នែកគោលនយោបាយ និងវិវាទភូមិសាស្ត្រនយោបាយដែលកំពុងបន្តកើតមាន រួម ទាំងសង្គ្រាមរ៉ុយ៉ាន់ដុស្ស៊ី-អ៊ុយក្រែន និងភាពតានតឹងនៅមជ្ឈិមបូព៌ា (អ៊ីស្រាអែល ហាម៉ាស និងអ៊ីរ៉ង់)។ កត្តាទាំងនេះបានបង្កើនហានិភ័យ ភូមិសាស្ត្រនយោបាយ កាត់បន្ថយទំនុកចិត្តលើការវិនិយោគ បង្កផលប៉ះពាល់ដល់លំហូរពាណិជ្ជកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់។ បន្ទាប់ពីមាន ការធ្លាក់ចុះ ០,៥% នៅក្នុងត្រីមាសទី១ សេដ្ឋកិច្ចអាមេរិកត្រូវបានព្យាករណ៍ថានឹងកើនឡើង ១,៥% នៅក្នុងត្រីមាសទី២ ដោយសារការស្តុក ទុកទំនិញនាំចូលពាក់ព័ន្ធនឹងពន្ធគយ ដែលបានពង្រីកឱនភាពពាណិជ្ជកម្ម ខណៈពេលដែលការប្រើប្រាស់មានកម្រិតមធ្យម អតិផរណា និងហានិភ័យភូមិសាស្ត្រនយោបាយបានរារាំងដល់កំណើនសេដ្ឋកិច្ច (U.S. Bureau of Economic Analysis, 2025)។ សេដ្ឋកិច្ចចិន បានបង្ហាញពីកំណើនដ៏រឹងមាំក្នុងអត្រា ៥,២% ដោយសារកំណើនការនាំចេញមុនពេលអត្រាពន្ធគយថ្មីរបស់សហរដ្ឋអាមេរិកចូលជា ធរមាន និងកំណើនទិន្នផលឧស្សាហកម្ម និងការលក់រាយមានភាពរឹងមាំ ទោះបីជាភាពតានតឹងក្នុងពាណិជ្ជកម្មនៅតែជាហានិភ័យក៏ដោយ (National Bureau of Statistics of China, 2025)។ សេដ្ឋកិច្ចតំបន់អឺរ៉ុបត្រូវបានរំពឹងថានឹងកើនឡើង ០,៩% ដែលខ្ពស់ជាងត្រីមាសទី១ បន្តិច ដែលជំរុញដោយការកើនឡើងនៃការនាំចេញទៅសហរដ្ឋអាមេរិក (Eurostat, 2025)។ សេដ្ឋកិច្ចជប៉ុនត្រូវបានព្យាករណ៍ថានឹងកើន ឡើង ០,០១% នៅក្នុងត្រីមាសទី២ បន្ទាប់ពីការធ្លាក់ចុះ ០,២% នៅក្នុងត្រីមាសទី១ ដោយសារតែតម្រូវការក្នុងស្រុកមានការថមថយ និង ការកើនឡើងនៃការនាំចូល (Japan Centre for Economic Research, 2025)។ ទន្ទឹមនឹងនេះ សេដ្ឋកិច្ចអាស៊ាននៅតែមានភាពធន់ ជាមួយនឹងការនាំចេញដ៏រឹងមាំ និងការវិនិយោគផ្ទាល់ពីបរទេស ទោះបីជាអតិផរណា និងការពឹងផ្អែកលើ ទីផ្សារចិន និងសហរដ្ឋអាមេរិក ជួបប្រទះបញ្ហាប្រឈមក៏ដោយ។

ខណៈពេលដែលសេដ្ឋកិច្ចសកលមានភាពមិនប្រាកដប្រជាបែបនេះ សេដ្ឋកិច្ចកម្ពុជានៅតែបន្តបង្ហាញកំណើនគួរឱ្យកត់សម្គាល់។ ការណ៍នេះត្រូវបានគាំទ្រដោយសកម្មភាពពាណិជ្ជកម្មដ៏រឹងមាំ រួមទាំងកំណើនការនាំចេញគួរឱ្យកត់សម្គាល់ក្នុងវិស័យវាយនភណ្ឌ ស្បែកជើង ការ ធ្វើដំណើរ និងផលិតផលកសិកម្ម រួមជាមួយនឹងការរីកចម្រើនក្នុងវិស័យមិនមែនកាត់ដេរ ស្ថិតភាពនៃលំហូរការវិនិយោគឯកជនថ្មី និងការងើបឡើង វិញយ៉ាងខ្លាំងក្នុងវិស័យទេសចរណ៍។ ទោះយ៉ាងណាក្តី សេដ្ឋកិច្ចកម្ពុជាត្រូវបានគេរំពឹងថាអាចនឹងថមថយកំណើននៅត្រីមាសទី៤ ឆ្នាំ២០២៥ ដោយសារភាពតានតឹងនៅតំបន់ព្រំដែនកម្ពុជា-ថៃ និងការកើនឡើងនៃអត្រាពន្ធគយរបស់សហរដ្ឋអាមេរិក។ ស្របពេលជាមួយគ្នានេះដែរ វិស័យធនាគារនៅកម្ពុជាក៏បាននូវភាពធន់ ដែលជំរុញដោយសន្តិសុខភាពខ្ពស់ និងទុនបម្រុងរឹងមាំ ទោះបីជាជួបប្រទះនឹងបញ្ហាប្រឈម មួយចំនួន ដូចជាការចំណាយមូលនិធិដើមទុនខ្ពស់ កំណើនប្រាក់កម្ចីយឺតជាងការរំពឹងទុក និងកម្ចីមិនដំណើរការកើនឡើង។

ធនាគារ អេស៊ីស៊ីដា បាននិងកំពុងបន្តធ្វើឱ្យប្រសើរឡើងនូវមុខងារស្វ័យប្រតិបត្តិការជាច្រើននៅលើអេស៊ីស៊ីដា យូអរកូដ ម៉ាស៊ីនអេធីអឹម និងម៉ាស៊ីនឆ្លុះកាត ស្របតាមតម្រូវការរបស់អតិថិជន និងវិវឌ្ឍនាការបច្ចេកវិទ្យាឌីជីថល។ ទន្ទឹមនឹងនេះ ដើម្បីបំពេញ តម្រូវការរបស់អតិថិជនឱ្យកាន់តែប្រសើរឡើង ធនាគារ អេស៊ីស៊ីដា បានបន្ថែមម៉ោងបម្រើអតិថិជន រហូតដល់ម៉ោង ៧:០០យប់ នៅតាម សាខាមួយចំនួនទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ ទន្ទឹមនឹងនេះ សម្ព័ន្ធធនាគារ អេស៊ីស៊ីដា បានពង្រីកសេវាកម្ម ធនាគារស្វ័យប្រតិបត្តិចំនួន **២១៤ទីតាំង (៦៥ទីតាំង នៅរាជធានីភ្នំពេញ និង១៤៩ទីតាំង នៅតាមបណ្តាខេត្ត)** បន្ថែមលើ **៣២១ ការិយាល័យ** ព្រមទាំងបានបំពាក់ម៉ាស៊ីនអេធីអឹមចំនួន **១.៦២៩គ្រឿង** ម៉ាស៊ីនឆ្លុះកាតចំនួន **៥.៨៧៧គ្រឿង** និងយូអរកូដតាម សំណើសុំរបស់អតិថិជន សម្រាប់គាំទ្រប្រតិបត្តិការផ្ទេរប្រាក់ និងទូទាត់នៅតាមបញ្ជីស្ថាប័នឯកជន ដែលមាន ផ្សារ ហាងទំនិញ សណ្ឋាគារ ភោជនីយដ្ឋាន គ្រឹះស្ថានសិក្សា មន្ទីរពេទ្យ ទីភ្នាក់ងារទេសចរណ៍ ស្ថានីយប្រេងឥន្ធនៈ និងអាជីវកម្មនានា នៅទូទាំងប្រទេស និងការទូទាត់ ឆ្លងប្រទេស (QR Cross Board Payment) ជាបន្តបន្ទាប់។ គិតត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២៥នេះ សម្ព័ន្ធធនាគារ អេស៊ីស៊ីដា មាន អ្នកប្រើប្រាស់ **អេស៊ីស៊ីដា អេប** ចំនួនច្រើនជាង **៥,០៧ លាននាក់** ជាពិសេសក្នុងនោះ មានដៃគូអាជីវកម្មសរុបជាង **០,៦១ លាននាក់**។ បន្ថែមលើនេះ ធនាគារ អេស៊ីស៊ីដា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាច្រើនជាមួយនឹងស្ថាប័នរដ្ឋ និងឯកជនជា បន្តបន្ទាប់ ក្នុងការពង្រីកវិសាលភាព និងការផ្តល់ភាពងាយស្រួលក្នុងការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗក្នុងតំបន់ និងក្រៅប្រទេស។

គិតត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២៥នេះ ទ្រព្យសកម្មសរុបរបស់សម្ព័ន្ធធនាគារ អេស៊ីស៊ីដា បានកើនឡើងចំនួន **៧១១,៩១ លានដុល្លារអាមេរិក ឬ ៦,៥៧%** និងទ្រព្យសកម្មឥណទានសរុបបានកើនឡើងចំនួន **២១៥,៤៩ លានដុល្លារអាមេរិក ឬ ៣,០៣%** ធៀបនឹងដំណាច់ឆ្នាំ២០២៤។

សម្ព័ន្ធធនាគារ (សម្រាប់ខែមេសា ឧសភា និងមិថុនា ឆ្នាំ២០២៥) ទទួលបានប្រាក់ចំណេញសរុបចំនួន **៤៧,៦៩ លានដុល្លារអាមេរិក** ខណៈដែលអនុបាតចំណេញធៀបនឹងទ្រព្យសកម្មធុរមានចំនួន **០,៤១%** និងអនុបាតចំណេញធៀបនឹងមូលធនមធ្យមមានចំនួន **៣,១០%**។

ជាទីបញ្ចប់ ខ្ញុំបាទសូមថ្លែងអំណរគុណ និងសំដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះភាគីពាក់ព័ន្ធទាំងអស់ដែលបានបន្តផ្តល់ ការជ្រោមជ្រែង និងការគាំទ្រដល់ធនាគារ។

ថ្ងៃសុក្រ ១៥ ខែសីហា ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
រាជធានីភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥
ហ្គេត លេខា និងត្រា

នាយ ស៊ីន

មាតិកា

ព័ត៌មានហិរញ្ញវត្ថុសង្ខេប	i
ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប	ii
សមាសភាពក្រុមប្រឹក្សាភិបាល	v
សេចក្តីផ្តើមរបស់ប្រធានក្រុមប្រឹក្សាភិបាល	vi
ផ្នែកទី១- ព័ត៌មានទូទៅពាក់ព័ន្ធនឹងបុគ្គលចុះបញ្ជីលក់មូលបត្រ	១
ក- អត្តសញ្ញាណបុគ្គលចុះបញ្ជីលក់មូលបត្រ	១
ខ- លក្ខណៈនៃធុរកិច្ច	១
គ- ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសរបស់បុគ្គលចុះបញ្ជីលក់មូលបត្រ	១
ផ្នែកទី២- ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច	៣
ក- លទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក	៣
ខ- រចនាសម្ព័ន្ធចំណូល	៦
ផ្នែកទី៣- របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មដោយសវនករឯករាជ្យ	៦
ផ្នែកទី៤- ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង	៧
ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ	៧
ខ- កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ	១០
គ- ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល	១១
ឃ- ផលប៉ះពាល់នៃការប្តូររូបិយប័ណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ	១២
ង- ផលប៉ះពាល់នៃអតិផរណា	១២
ច- គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុ របស់រាជរដ្ឋាភិបាល	១២
ហត្ថលេខាអភិបាលរបស់បុគ្គលចុះបញ្ជីលក់មូលបត្រ	១៦

ផ្នែកទី១- ព័ត៌មានទូទៅពាក់ព័ន្ធនឹងបុគ្គលចុះបញ្ជីលក់មូលបត្រ

ក- អត្តសញ្ញាណបុគ្គលចុះបញ្ជីលក់មូលបត្រ

ឈ្មោះក្រុមហ៊ុនជាអក្សរខ្មែរ	ធនាគារ អេស៊ីលីដា ភីអិលស៊ី
ជាអក្សរឡាតាំង	ACLEDA BANK PLC.
លេខកូដស្តង់ដារ	KH90009000003
ទីស្នាក់ការ	អគារលេខ១១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ	+៨៥៥ (០)២៣ ៩៩៨ ៧៧៧ / ៤៣០ ៩៩៩
លេខទូរសារ	+៨៥៥ (០)២៣ ៤៣០ ៥៥៥
គេហទំព័រ	www.acledabank.com.kh
អ៊ីម៉ែល	acledabank@acledabank.com.kh
លេខវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម	០០០០៣០៧៧ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០០០ ចេញដោយក្រសួងពាណិជ្ជកម្ម
លេខអាជ្ញាបណ្ណអាជីវកម្ម	ធ.ព.០៦ ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ចេញដោយ ធនាគារជាតិ នៃ កម្ពុជា
សេចក្តីសម្រេចអនុញ្ញាត និងចុះបញ្ជី ឯកសារផ្តល់ព័ត៌មាន	លេខ០៥៣/២០គ.ម.ក./ស.ស.រ. ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ចេញដោយនិយ័តកម្មលបត្រកម្ពុជា “ន.ម.ក.” (ពីមុនជា គណៈកម្មការមូលបត្រកម្ពុជា “គ.ម.ក.”)
ឈ្មោះបុគ្គលតំណាងបុគ្គលចុះបញ្ជី លក់មូលបត្រ	បណ្ឌិត អ៊ិន ចាន់នី

ខ- លក្ខណៈនៃធុរកិច្ច

ធនាគារ អេស៊ីលីដា គឺជាធនាគារពាណិជ្ជកម្មដែលមានសាខា និងបណ្តាញការិយាល័យធំជាងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារ អេស៊ីលីដា ជាធនាគារពាណិជ្ជកម្មទី១ ដែលបានចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជា (ផមក) នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។ បច្ចុប្បន្ននេះ ធនាគារ អេស៊ីលីដា មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន៤ រួមមាន៖ (១) ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត (២) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា (៣) ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក និង (៤) សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក ព្រមទាំងមានការិយាល័យតំណាង១នៅប្រទេសមីយ៉ាន់ម៉ា។

គ- ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសរបស់បុគ្គលចុះបញ្ជីលក់មូលបត្រ

- នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ធនាគារ អេស៊ីលីដា បានចុះអនុស្សរណៈគម្រោងហិរញ្ញប្បទានសាជីវកម្ម ជាមួយក្រុមហ៊ុនតូតាល់អេនធីដឺ ម៉ាយីធីង (ខេមបូឌា) ឯ.ក ជាក្រុមហ៊ុនចាមពលដ៏ធំមួយ ផលិត និងផ្គត់ផ្គង់ចាមពលលើសកលលោក ស្តីពី **គម្រោងហិរញ្ញប្បទានសាជីវកម្ម**។ ភាពជាដៃគូនេះក៏បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ម្ចាស់ស្ថានីយចែកចាយប្រេងឥន្ធនៈរបស់ក្រុមហ៊ុន តូតាល់អេនធីដឺ ម៉ាយីធីង (ខេមបូឌា) ជាមួយនឹងសេវាឥណទានអេស៊ីលីដា រួមមាន ប័ណ្ណឥណទាន (វិសា/ម៉ាស្ទ័រកាត) ឥណទានសម្រាប់ពាណិជ្ជករអេស៊ីលីដា ឥណទានសម្រាប់អ្នកចែកចាយ និងសេវាហិរញ្ញប្បទានពាណិជ្ជកម្ម ជាមួយនឹងអត្រាការប្រាក់ពិសេស និងលក្ខខណ្ឌងាយស្រួល។
- នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ធនាគារ អេស៊ីលីដា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ **សមាគមអាម៉ាណាតា កាហ្វេកម្ពុជា** ស្តីពីការអនុវត្តកម្មវិធីគម្រោង **"លុយខ្ញុំស្អាត"**។ អនុស្សរណៈនៃការយោគយល់គ្នានេះ ជាការឆ្លុះបញ្ចាំងនៃការ

ប្តេជ្ញាចិត្តរបស់ភាគីទាំងពីរ ដើម្បីផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុស្របតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងធនាគារ និងហិរញ្ញវត្ថុ ដែលគោលការណ៍ច្បាប់ឥស្លាម (ច្បាប់សារីអះ) អាចអនុលោមតាមបាន ព្រមទាំងអាចគ្រប់គ្រងហិរញ្ញវត្ថុរបស់សមាជិក CATA ទាំងអស់ដោយគ្មានបន្ទុកការប្រាក់ RIBA។

- នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ គណៈគ្រប់គ្រងមកពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានអញ្ជើញមកទស្សនកិច្ចសិក្សាផ្ទាល់ នៅធនាគារ អេស៊ីលីដា ដើម្បីចូលរួមកិច្ចប្រជុំពិភាក្សា ដោយមានការចែករំលែកបទពិសោធន៍ជោគជ័យ និងកម្មវិធីភាពជាអ្នក ដឹកនាំរបស់ធនាគារ អេស៊ីលីដា ដែលធ្វើបទបង្ហាញដោយ **បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា**។
- នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ធនាគារ អេស៊ីលីដា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន ស៊ីងមេដ អ៊ិនធើណេសិនណាល ឯ.ក គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SG Medical Holding Pte. Ltd. ជាមជ្ឈមណ្ឌលវេជ្ជ សាស្ត្រកម្ពុជា-សិង្ហបុរី និងបានបើកប្រតិបត្តិការដំបូងគេនៅប្រទេសកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់សេវា **ហិរញ្ញវត្ថុ** របស់ធនាគារ អេស៊ីលីដា និងភាពជាដៃគូក្នុងការលើកកម្ពស់សេវាកម្មសុខាភិបាល។
- នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ធនាគារ អេស៊ីលីដា បានគាំទ្រសិល្បៈគំនូរខ្មែរ តាមរយៈរូបគំនូរ **"និគ្គហិត"** គួរដោយវិចិត្រករ **កឹម កែវសុជាតិ**។ នេះសបញ្ជាក់ឱ្យឃើញថា ធនាគារ អេស៊ីលីដា បានចូលរួមចំណែកក្នុងការជំរុញឱ្យមានការបង្កើតថ្មី ការលើក ស្ទួយ ការអភិរក្ស និងការអភិវឌ្ឍសិល្បៈ និងវប្បធម៌ខ្មែរ ឱ្យកាន់តែទូលំទូលាយ។
- នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ធនាគារ អេស៊ីលីដា បានឧបត្ថម្ភថវិកាសម្រាប់ឆ្នាំទី៣ **ចំនួន ១៥០.០០០ ដុល្លារអាមេរិក** សម្រាប់ចូលរួមចំណែកជាមួយ**សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ** ដើម្បីផ្តល់សេវាថែរក្សាសុខភាព ក្នុងការពិនិត្យ និងព្យាបាលជំងឺនៅតាមមូលដ្ឋានដោយឥតគិតថ្លៃ ក្នុងបុព្វហេតុលើកកម្ពស់សុខុមាលភាព ជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
- នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅការិយាល័យកណ្តាល ធនាគារ អេស៊ីលីដា ភីអិលស៊ី **ថ្នាក់គ្រប់គ្រងជាន់ខ្ពស់ ធនាគារ អេស៊ីលីដា និងស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា និងក្រុមហ៊ុន NPCI** បានជួបពិភាក្សាផ្លូវការលើកិច្ចការបច្ចេកទេស ពាក់ ព័ន្ធនឹង**កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែន** រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌា ក្នុងគោលដៅពន្លឿនការ បញ្ចប់គម្រោងឱ្យបានឆាប់រហ័ស ដើម្បីគាំទ្រដល់វិស័យធុរកិច្ច និងទេសចរណ៍រវាងប្រទេសទាំងពីរ។
- នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ធនាគារ អេស៊ីលីដា មានកិត្តិយស និងសូមថ្លែងអំណរគុណដល់ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ដែលបានផ្តល់ពានរង្វាន់ **"សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ"** ប្រភេទមាស ជូនដល់ធនាគារ អេស៊ីលីដា ដែលបានបង្កើតនូវវប្បធម៌អនុលោមភាពតាមច្បាប់ និងបានរួមចំណែកលើកកម្ពស់សុខដុមនីយកម្មនៃទំនាក់ទំនង វិជ្ជាជីវៈ។
- នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ធនាគារ អេស៊ីលីដា បានទទួលប័ណ្ណថ្លែងអំណរគុណពីកាកបាទក្រហមកម្ពុជា សម្រាប់ការ ឧបត្ថម្ភថវិកា**ចំនួន៨០០លានរៀល** ក្នុងពិធីអបអរខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអង្គចន្ទក្រហម ថ្ងៃទី៤ ខែ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ **"រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខ ភាពល្អ និងមានភាពធន់នឹងអាកាសធាតុ"**។
- នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ធនាគារ អេស៊ីលីដា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី**ការប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់រួម cdcOSP** ដើម្បីប្រមូលចំណូលសេវាសាធារណៈ។ ការចុះអនុស្សរណៈនៃការយោគ យល់គ្នានាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រមូលចំណូលសេវាសាធារណៈ តាមរយៈការតភ្ជាប់ប្រព័ន្ធរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាមួយប្រព័ន្ធទូទាត់ប្រាក់រួម cdcOSP របស់ ក.អ.ក. ដែលបានដាក់ ឱ្យដំណើរការចាប់តាំងពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។
- នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ធនាគារ អេស៊ីលីដា បានទទួលលិខិតថ្លែងអំណរគុណ របស់សមាគមធនាគារនៅកម្ពុជា ជូន ចំពោះ ធនាគារ អេស៊ីលីដា ដែលបានឧបត្ថម្ភក្នុងកម្មវិធី **"ទិវាសុវត្ថិភាពឌីជីថល ឆ្នាំ២០២៥"** ក្រោមប្រធានបទ **"ការទប់ស្កាត់ និងការការពារ"** ដែលបានរៀបចំនៅសណ្ឋាគារសុខាភិបាល។

- នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ធនាគារ អេស៊ីលីដា បានទទួលលិខិតថ្លែងអំណរគុណ ពីសហភាពសហព័ន្ធយុវជនកម្ពុជា ដែលធនាគារ អេស៊ីលីដា បានឧបត្ថម្ភព្រឹត្តិការណ៍ប្រកួតបាល់ទាត់ **ពានរង្វាន់ SOCCER LEAGUE** លើកទី៨ ឆ្នាំ២០២៥។
- នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ធនាគារ អេស៊ីលីដា បានទទួលលិខិតថ្លែងអំណរគុណរបស់ធនាគារជាតិ នៃ កម្ពុជា (NBC) ជូនដល់ធនាគារ អេស៊ីលីដា ដែលបានឧបត្ថម្ភថ្លៃចូលទស្សនាសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីព័ន្ធសានរ័ន (ស.ស.រ) ដល់សិស្សានុសិស្សនៃគ្រឹះស្ថានសិក្សាសាធារណៈ ដែលជាការរួមចំណែកលើកកម្ពស់វិស័យអប់រំ និងពង្រីកចំណេះដឹងផ្នែកប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុនៃកម្ពុជាសម្រាប់យុវជនខ្មែរ។
- នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ធនាគារ អេស៊ីលីដា មានមោទនភាព ប្រកាសបើកដំណើរការអគារការិយាល័យថ្មី **សាខាក្រុមហ៊ុនក្នុងស្រុក (ខណ្ឌសែនសុខ - សង្កាត់ភ្នំពេញថ្មី)** ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នេះតទៅ។ ការិយាល័យសាខាថ្មីនេះ បង្កើតឡើងដោយបានប្តូរមកពីទីតាំងចាស់ ស្ថិតនៅក្នុងសង្កាត់បួស្សីកែវ។ ការបង្កើតអគារការិយាល័យថ្មីនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងខ្ញុំ ក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្ម ប្រកបដោយនវានុវត្តន៍ និងសុវត្ថិភាពខ្ពស់ ជូនដល់អតិថិជន និងសាធារណជន គ្រប់មជ្ឈដ្ឋានក្នុងសហគមន៍។

ផ្នែកទី២- ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច

ក- លទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក

- **ប្រតិបត្តិការក្នុងវិស័យធនាគារ**
ត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៥ ធនាគារពាណិជ្ជមានចំនួន៥៩ (ធនាគារក្នុងស្រុកចំនួន២៨ បុត្រសម្ព័ន្ធធនាគារបរទេសចំនួន២០ និងសាខាធនាគារបរទេសចំនួន១១) ធនាគារឯកទេសចំនួន០៨ (ធនាគារក្នុងស្រុកចំនួន០៤ និងធនាគារបរទេសចំនួន០៤) គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៨៩ (គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន០៤ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើចំនួន៨៥) ក្រុមហ៊ុនភតិសន្យាចំនួន១៣ ការិយាល័យតំណាងធនាគារបរទេសចំនួន០៥ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ចំនួន៣០ គ្រឹះស្ថានឥណទានជនបទចំនួន១១៣ និងភ្នាក់ងារប្តូរប្រាក់ចំនួន៣.៣៣១។ (Source: NBC Report, CMA Report, Actually Updated)
- **ប្រតិបត្តិការអាជីវកម្ម និងចំណែកទីផ្សាររបស់ធនាគារ អេស៊ីលីដា នៅក្នុងវិស័យធនាគារ**
គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៥ ធនាគារ អេស៊ីលីដា មានចំណែកទីផ្សារសម្រាប់ប្រាក់បញ្ញើសន្សំចំនួន ១៤,៤៥% និងសម្រាប់ឥណទានចំនួន ១២,៥២%។

គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៥ ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនទទួលបានលទ្ធផលសំខាន់ៗ ដូចខាងក្រោម៖

លទ្ធផលសំខាន់ៗ	លទ្ធផលសម្រេចបាន		
	ត្រីមាសទី២ ឆ្នាំ២០២៥	ឆ្នាំ២០២៤	ឆ្នាំ២០២៣
សេវាឥណទាន			
ចំនួនឥណទានសកម្ម	៧៨៣.២៣៥	៧៣៣.៥៤៩	៦៦១.៩៤១
សមតុល្យឥណទាន (លានរៀល)	២៩.៤១១.៤១១	២៨.៦៥៤.០៦៨	២៧.១៩៥.១២០
សេវាបញ្ញើ-សន្សំ			
ចំនួនគណនី	៥.៩៦៣.៩៣៣	៥.៥២៥.០៨៦	៤.៥៥០.៥៨២
សមតុល្យប្រាក់បញ្ញើ (លានរៀល)	៣៦.០២៦.២៤៩	៣៣.៦៤៥.២០០	២៩.៥២៥.៦១៦
សេវាធនាគារអេឡិចត្រូនិក			
ប័ណ្ណអេឌីអិមអេស៊ីលីដា			
ចំនួនប័ណ្ណបោះផ្សាយ	១.៧១៧.៣១៨	១.៨០២.៤១៨	១.៩៣៩.០៩៨

លទ្ធផលសំខាន់ៗ	លទ្ធផលសម្រេចបាន		
	ត្រីមាសទី២ ឆ្នាំ២០២៥	ឆ្នាំ២០២៤	ឆ្នាំ២០២៣
ចំនួនប្រតិបត្តិការ	៧.៥៩៤.៧៣៥	១៧.១០៧.៧៨៨	១៩.៤៥១.៤០១
ទំហំទឹកប្រាក់ (លានរៀល)	៦.៧០៩.៦២០	១៥.៦៨៥.០០៦	១៧.១៤៥.៤១១
អេស៊ីស្ទីហ្គេអេប			
ចំនួនអ្នកប្រើប្រាស់	៥.០៦៧.២៩៥	៤.៤១១.០៨០	៣.៤៥១.៦០៦
ចំនួនប្រតិបត្តិការ	៧៨៤.៣៤៦.១៦៥	៩២២.៧៩៣.៥១១	៣៧៣.០៣៦.៣៣៦
ទំហំទឹកប្រាក់ (លានរៀល)	៤២៦.១៨៣.១៦៤	៦៣១.០១២.៣៣៤	៣៨៣.០៤៣.៥៩៦
អេស៊ីលីដាអ៊ីនធើណែត			
ចំនួនអ្នកប្រើប្រាស់	២៥.៣៩០	២៤.០៣៣	២៤.៨២៥
ចំនួនប្រតិបត្តិការ	២.៩៨២.៩៩១	៥.០៣៧.១៤២	៣.៥២៩.២០៩
ទំហំទឹកប្រាក់ (លានរៀល)	២២.៥២១.៤៨០	៣៥.៣១៨.៥៧៨	២៦.៥២៩.៣៨១
អេស៊ីលីដាអ៊ីឌុមមើស			
ចំនួនដៃគូអាជីវកម្ម	២៣៧	១៦៤	៨៨
ចំនួនប្រតិបត្តិការ	២.៧៧៦.២២៨	៣.២៩៧.៣០៩	៣.៩៨៣.១៦៧
ទំហំទឹកប្រាក់ (លានរៀល)	១.១៦១.៩១៣	២.០១៦.៦០១	២.០១៩.០០១
ម៉ាស៊ីនអេធីអ៊ីមអេស៊ីលីដា			
ចំនួនម៉ាស៊ីន	១.៤៩០	១.៤១៦	១.៣១៤
ចំនួនប្រតិបត្តិការ	៣៨.៣៨៤.២៧៧	៦៩.៥៤៥.៤៨៧	៤១.៥៥៤.៩៩៣
ទំហំទឹកប្រាក់ (លានរៀល)	៤៧.៨៧៥.២០៧	៨៥.៥៤៩.៩៣៤	៤៦.៨០១.៩៨២
ម៉ាស៊ីនដាក់ប្រាក់បញ្ញើមានកាលកំណត់			
ចំនួនម៉ាស៊ីន	២៦	២៦	២៦
ចំនួនប្រតិបត្តិការ	៦៣	១៨៥	៣០៤
ទំហំទឹកប្រាក់ (លានរៀល)	៧.២៩៩	១១.០៧២	១៦.១៤៣
ម៉ាស៊ីនបើកគណនី និងបោះពុម្ពប័ណ្ណអេធីអ៊ីម			
ចំនួនម៉ាស៊ីន	៩៦	៩៦	៩៦
ចំនួនប្រតិបត្តិការ	៦៥.៥១០	១៥៤.៤៨០	១៣០.៩៨៧
ទំហំទឹកប្រាក់ (លានរៀល)	-	១	៥
ម៉ាស៊ីនទទួលកាបូបប្រាក់			
ចំនួនម៉ាស៊ីន	១៧	១៧	១៧
ចំនួនប្រតិបត្តិការ	៤៤.៣៨៣	៩០.០២៧	៨៨.៩០៨
ទំហំទឹកប្រាក់ (លានរៀល)	១៧៤.៦៤១	៤០១.៨១៤	៥០៦.៥៥០

លទ្ធផលសំខាន់ៗ	លទ្ធផលសម្រេចបាន		
	ត្រីមាសទី២ ឆ្នាំ២០២៥	ឆ្នាំ២០២៤	ឆ្នាំ២០២៣
ម៉ាស៊ីនឆ្លុកកាតអេស៊ីលីដា			
ចំនួនម៉ាស៊ីនឆ្លុកកាត	៥.៨៧៧	៥.៥៥៣	៤.៧២៨
ចំនួនប្រតិបត្តិការ	៧.០៩៩.៤០៤	៥.៦៨៣.២៤៧	១.៩០០.៤០០
ទំហំទឹកប្រាក់ (លានរៀល)	១.១១៩.៤៨២	១.០៩៥.៥០៣	៦១៤.៤០៣
ឃ្យូអ័រ ពាណិជ្ជករ			
ចំនួនពាណិជ្ជករ	៦០៦.៩៩៥	៥៥៥.៥៥៤	៣៨២.២១៧
ចំនួនប្រតិបត្តិការ	៤១១.០០០.៨០២	៤១៣.៩០៥.៦៦៥	១១០.១៤៨.៨៤៨
ទំហំទឹកប្រាក់ (លានរៀល)	១៣២.៣៨៩.១២០	១៤៥.០០២.៥៩១	៦៣.១៧៥.៧២០
ប័ណ្ណនិម្មិតអេស៊ីលីដា			
ចំនួនប័ណ្ណនិម្មិត	៦១.៦៥១	៤៥.២៧៥	២៧.១០៦
ចំនួនប្រតិបត្តិការ	៤៦២.៨១០	៧៦៨.២៦០	១៨២.៣៧៦
ទំហំទឹកប្រាក់ (លានរៀល)	៦៦.១២២	៩៧.៣៩៦	១៨.៨១៨
ខ្សែអាយប៊ែង			
ចំនួនខ្សែបោះផ្សាយ	១០.៤៣១	១០.៥១៣	១០.៦០៣
ចំនួនប្រតិបត្តិការ	១.២៥៦	៤.៣៣៥	១២.៧១០
ទំហំទឹកប្រាក់ (លានរៀល)	១.៨៣៦	១២.៥៥៩	១៤.៥១១
បណ្តាញប្រតិបត្តិការ និង បុគ្គលិក			
ធនាគារ អេស៊ីលីដា ភីអិលស៊ី			
ចំនួនការិយាល័យ	២៦៥	២៦៥	២៦៤
ចំនួនធនាគារស្វ័យប្រវត្តិ	២១៤	២០៦	១៧៧
ចំនួនបុគ្គលិក	១១.៩៥៩	១១.៩៧១	១២.០៤៥
ក្រុមហ៊ុនបុត្រសម្ព័ន្ធ (ក្នុង និង ក្រៅប្រទេស)			
ចំនួនការិយាល័យ	៥៦	៥៦	៥៦
ចំនួនបុគ្គលិក	១.៤៥២	១.៤៨៣	១.៤៥៨

ខ- រចនាសម្ព័ន្ធចំណូល

ល.រ	ប្រភពចំណូល (លានរៀល)	ត្រីមាសទី២ ឆ្នាំ២០២៥		ត្រីមាសទី២ ឆ្នាំ២០២៤		ត្រីមាសទី២ ឆ្នាំ២០២៣	
		ចំនួន	ភាគរយ	ចំនួន	ភាគរយ	ចំនួន	ភាគរយ
១	ចំណូលការប្រាក់	៨៧៥.០២៤	៩២,៩៣%	៨១៣.៦១៥	៩៣,១០%	៧៧១.៩២៤	៩១,៤៤%
២	ចំណូលកម្រៃនិងជើងសារ	៤៤.១៥០	៤,៦៩%	៣៨.០៩៥	៤,៣៦%	៤៧.១១៩	៥,៥៨%
៣	ចំណូលផ្សេងៗសុទ្ធ	២២.៣៩៦	២,៣៨%	២២.១៧៤	២,៥៤%	២៥.១៨៥	២,៩៨%
ចំណូលសរុប		៩៤១.៥៧០	១០០%	៨៧៣.៨៨៤	១០០%	៨៤៤.២២៨	១០០%

ផ្នែកទី៣- របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មដោយសវនករឯករាជ្យ

សូមពិនិត្យមើលឧបសម្ព័ន្ធដែលបានភ្ជាប់មកជាមួយ
របាយការណ៍ហិរញ្ញវត្ថុដែលត្រូវបានធ្វើសវនកម្មដោយសវនករឯករាជ្យ

ផ្នែកទី៤- ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង

ការពិភាក្សា និងការវិភាគខាងក្រោមនេះផ្ដោតសំខាន់លើលទ្ធផលប្រតិបត្តិការ និងលទ្ធផលហិរញ្ញវត្ថុដោយផ្អែកលើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដែលត្រូវបានធ្វើសវនកម្មដោយសវនករឯករាជ្យ។ របាយការណ៍ហិរញ្ញវត្ថុចន្លោះពេលត្រូវបានរៀបចំឡើងដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.វ.ទ.ហ.អ.ក”)។ មានតែសមាសធាតុសំខាន់ៗនៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល និងកត្តាសំខាន់ៗដែលប៉ះពាល់ដល់ប្រាក់ចំណេញរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ (“សម្ព័ន្ធធនាគារ”) ប៉ុណ្ណោះ ត្រូវបានយកមកធ្វើការពិភាក្សា និងវិភាគ។

ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ

១- ការវិភាគចំណូល

សម្ព័ន្ធធនាគារ មានប្រភពចំណូលធំៗចំនួនបីគឺ ចំណូលការប្រាក់ ចំណូលកម្រៃនិងជើងសារ និងចំណូលផ្សេងៗសុទ្ធ។

- 📌 ចំណូលការប្រាក់៖ រួមមានចំណូលការប្រាក់ពីឥណទាននិងបុរេប្រទាន ចំណូលការប្រាក់ពីប្រាក់បញ្ញើនៅធនាគារផ្សេងៗ និងការវិនិយោគហិរញ្ញវត្ថុ។
- 📌 ចំណូលកម្រៃនិងជើងសារ៖ រួមមានកម្រៃជើងសារ កម្រៃជើងសារបានពីភ្នាក់ងារធានារ៉ាប់រង កម្រៃពីម៉ាស៊ីនអេធីអ៊ីម កម្រៃពីការសងឥណទានមុនកាលកំណត់ កម្រៃពីសេវាប្រាក់បញ្ញើ កម្រៃពីសេវាធានា និងកម្រៃពីការបណ្តុះបណ្តាល។
- 📌 ចំណូលផ្សេងៗសុទ្ធ៖ រួមមានចំណេញពីការប្តូររូបិយប័ណ្ណ-សុទ្ធ ចំណេញពីការលក់ទ្រព្យសម្បត្តិនិងបរិក្ខារនិងភតិសន្យាភាគលាភលើការវិនិយោគហិរញ្ញវត្ថុ និងចំណូលផ្សេងៗ។

២- ការវិភាគចំណូលតាមផ្នែក

ល.រ	ប្រភពចំណូល (លានរៀល)	ត្រីមាសទី២ ឆ្នាំ២០២៥		ត្រីមាសទី២ ឆ្នាំ២០២៤		ត្រីមាសទី២ ឆ្នាំ២០២៣	
		ចំនួន	ភាគរយ	ចំនួន	ភាគរយ	ចំនួន	ភាគរយ
១	ចំណូលការប្រាក់	៨៧៥.០២៤	៩២,៩៣%	៨១៣.៦១៥	៩៣,១០%	៧៧១.៩២៤	៩១,៤៤%
២	ចំណូលកម្រៃនិងជើងសារ	៤៤.១៥០	៤,៦៩%	៣៨.០៩៥	៤,៣៦%	៤៧.១១៩	៥,៥៨%
៣	ចំណូលផ្សេងៗសុទ្ធ	២២.៣៩៦	២,៣៨%	២២.១៧៤	២,៥៤%	២៥.១៤៥	២,៩៨%
ចំណូលសរុប		៩៤១.៥៧០	១០០%	៨៧៣.៨៨៤	១០០%	៨៤៤.២២៨	១០០%

ចំណូលសរុបនៅត្រីមាសទី២ ឆ្នាំ២០២៥ បានកើនឡើងចំនួន ៦៧,៦៩ ប៊ីលានរៀល ឬ ៧,៧៥% បើប្រៀបធៀបទៅនឹងត្រីមាសទី២ ឆ្នាំ២០២៤ ដែលការកើនឡើងទាំងនេះគឺដោយសារប្រសិទ្ធភាពនៃផលិតផល និងសេវាកម្មសម្បូរបែបរបស់ធនាគារក្នុងយុគសម័យឌីជីថល និងកំណើនអតិថិជន នៅត្រីមាសទី២ ឆ្នាំ២០២៥។

៣- ការវិភាគគម្លាតចំណេញដុល

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗរបស់សម្ព័ន្ធធនាគារ ត្រូវបានរៀបចំក្នុងទម្រង់ជារបាយការណ៍ដែលមិនបង្ហាញពីគម្លាតចំណេញដុលទេ។ ចំណូលការប្រាក់សុទ្ធដែលទទួលបានមកពីចំណូលការប្រាក់សរុបដកនឹងចំណាយការប្រាក់សរុបនឹងត្រូវយកមកបង្ហាញនៅក្នុងការវិភាគចំណេញ/(ខាត) មុនបង់ពន្ធ ដូចខាងក្រោម។

៤- ការវិភាគចំណេញ/(ខាត) មុនបង់ពន្ធ

របាយការណ៍ចំណេញ ឬខាត (លានរៀល)	ត្រីមាសទី២ ឆ្នាំ២០២៥	ត្រីមាសទី២ ឆ្នាំ២០២៤	ភម្លាត	
			ចំនួន	ភាគរយ
ចំណូលការប្រាក់	៨៧៥.០២៤	៨១៣.៦១៥	៦១.៤០៩	៧,៥៥%
ចំណាយការប្រាក់	(៣២០.៥៥៧)	(៣៤៨.១៩១)	២៧.៦៣៤	(៧,៩៤%)
ចំណូលការប្រាក់សុទ្ធ	៥៥៤.៤៦៧	៤៦៥.៤២៤	៨៩.០៤៣	១៩,១៣%
ចំណូលកម្រៃនិងជើងសារ	៤៤.១៥០	៣៨.០៩៥	៦.០៥៥	១៥,៤៩%
ចំណាយកម្រៃនិងជើងសារ	(១.៦៥៧)	(៤.៣៣១)	២.៦៧៤	(៦១,៧៤%)
ចំណូលកម្រៃនិងជើងសារសុទ្ធ	៤២.៤៩៣	៣៣.៧៦៤	៨.៧២៩	២៥,៤៥%
សំវិធានធននៃការខាតបង់ឱនភាពនៃតម្លៃរបស់ ឥណទាននិងបុរេប្រទាន ប្រាក់បញ្ញើនៅ ធនាគារផ្សេងៗ គណនីត្រូវទទួល និងមូលបត្រ វិនិយោគផ្សេងៗ	(៥៩.៧១៣)	(៧៧.៧១៣)	១៨.០០០	(២៣,១៦%)
ការកត់ត្រាត្រឡប់/(សំវិធានធន) នៃការខាត បង់ឱនភាពនៃតម្លៃរបស់កិច្ចសន្យាក្រៅតារាង តុល្យការ	(២)	៦៤	(៦៦)	១០៣,១៣%
ការខាតបង់ឱនភាពនៃតម្លៃសុទ្ធ	(៥៩.៧១៦)	(៧៧.៦៤៩)	១៧.៩៣៣	(២៣,០៩%)
ចំណូលបន្ទាប់ពីការខាតបង់ឱនភាពនៃតម្លៃ	៥៣៧.២៤៤	៤២១.៥៣៩	១១៥.៧០៥	២៧,៤៥%
ចំណូលផ្សេងៗសុទ្ធ	២២.៣៩៦	២២.១៧៤	២២២	១,០០%
ចំណាយប្រតិបត្តិការផ្សេងៗ	(៣១៨.០៥៨)	(២៩៥.៧៦២)	(២២.២៩៦)	៧,៥៤%
ចំណេញមុនចំណាយពន្ធលើប្រាក់ចំណេញ	២៤១.៥៨២	១៤៧.៩៥១	៩៣.៦៣១	៦៣,២៩%

ការកើនឡើងនូវតម្លៃការទុនអាជីវកម្មរបស់អតិថិជន បានធ្វើឱ្យឥណទានរបស់សម្ព័ន្ធធនាគារ កើនឡើងចំនួន ២១៥,៤៩ លានដុល្លារអាមេរិក ពីដំណាច់ឆ្នាំ២០២៤ ស្របពេលដែលគុណភាពទ្រព្យសកម្មស្ថិតក្នុងកម្រិតគ្រប់គ្រងបាន ដែលធ្វើឱ្យការខាតបង់ឱនភាពនៃតម្លៃសុទ្ធឆ្នាក់ចុះ ៤,១២ លានដុល្លារអាមេរិក ធៀបនឹងត្រីមាសទី២ ឆ្នាំ២០២៤ ជាមួយនឹងប្រសិទ្ធភាពនៃផលិតផល និងសេវាកម្មដ៏សម្បូរបែបរបស់ធនាគារក្នុងយុគសម័យឌីជីថល និងកំណើនអតិថិជន នៅត្រីមាសទី២ ឆ្នាំ២០២៥។

៥- ការវិភាគចំណេញ/(ខាត) ក្នុងការិយបរិច្ឆេទ

របាយការណ៍ចំណេញ ឬខាត (លានរៀល)	ត្រីមាសទី២ ឆ្នាំ២០២៥	ត្រីមាសទី២ ឆ្នាំ២០២៤	ភម្លាត	
			ចំនួន	ភាគរយ
ចំណេញមុនចំណាយពន្ធលើប្រាក់ចំណេញ	២៤១.៥៨២	១៤៧.៩៥១	៩៣.៦៣១	៦៣,២៩%
ចំណាយពន្ធលើប្រាក់ចំណេញ	(៥០.៤៩៨)	(៣១.៦៩៦)	(១៨.៨០២)	៥៩,៣២%
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ	១៩១.០៨៤	១១៦.២៥៥	៧៤.៨២៩	៦៤,៣៧%

៦- ការវិភាគលទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ

លទ្ធផលលម្អិតសរុប (លានរៀល)	ត្រីមាសទី២ ឆ្នាំ២០២៥	ត្រីមាសទី២ ឆ្នាំ២០២៤	ភាគរយ	
			ចំនួន	ភាគរយ
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ	១៩១.០៨៤	១១៦.២៥៥	៧៤.៨២៩	៦៤,៣៧%
លទ្ធផលចំណេញលម្អិតផ្សេងៗ៖				
<i>ធាតុដែលនឹងមិនត្រូវបានចាត់ថ្នាក់ឡើងវិញទៅ ចំណេញ ឬខាត៖</i>				
លម្អៀងពីអត្រាប្តូរប្រាក់	១៧.០១៣	៩៧.៨១១	(៨០.៧៩៨)	(៨២,៦១%)
<i>ធាតុដែលត្រូវ ឬអាចត្រូវបានចាត់ថ្នាក់ឡើងវិញ នៅក្រោបន្ទាប់ទៅចំណេញ ឬខាត៖</i>				
លម្អៀងពីការប្តូររូបិយប័ណ្ណ-ក្រុមហ៊ុនបុត្រសម្ព័ន្ធ បរទេស	៥.៣២៥	(៦.០០៥)	១១.៣៣០	១៨៨,៦៨%
ការវាស់វែងឡើងវិញលើផ្នែកដែលមានប្រសិទ្ធ ភាពរបស់ឧបករណ៍និស្សន្ទដែលកើតឡើងពីការ ការពារហានិភ័យលំហូរសាច់ប្រាក់	(៣.៨៩៨)	(៧.០៨៣)	៣.១៨៥	៤៤,៩៧%
លទ្ធផលចំណេញ/(ខាត)លម្អិតផ្សេងៗក្នុង ការិយបរិច្ឆេទ	១៨.៤៤០	៨៤.៧២២	(៦៦.២៨២)	(៧៨,២៣%)
លទ្ធផលចំណេញលម្អិតសរុបក្នុងការិយបរិច្ឆេទ	២០៩.៥២៤	២០០.៩៧៧	៨.៥៤៧	៤,២៥%

៧- ការវិភាគពិភពលោក និងនិន្នាការដែលប៉ះពាល់ស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុ

ធនាគារ អេស៊ីស៊ីដា មានទំនុកចិត្តក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការរបស់ខ្លួន ចំពោះការព្យាករណ៍នៃសេដ្ឋកិច្ចមានសញ្ញា
ល្អប្រសើរឡើង បន្ទាប់ពីបានកសាងកេរ្តិ៍ដំណែលដ៏រឹងមាំអស់រយៈពេលច្រើនជាង៣០ឆ្នាំកន្លងមកនេះ ធនាគារ អេស៊ីស៊ីដា បានត្រៀម
ខ្លួនរួចជាស្រេចសម្រាប់ពេលអនាគត ហើយនឹងនៅតែបន្តចាក់គ្រឹះឱ្យកាន់តែរឹងមាំដើម្បីផ្តល់ជូននូវដំណោះស្រាយក្នុងវិស័យធនាគារឱ្យ
កាន់តែសម្បូរបែប ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរតម្រូវការផ្នែកហិរញ្ញវត្ថុរបស់អតិថិជនទាំងនៅក្នុង និងក្រៅប្រទេសកម្ពុជា។

បន្ទាប់ពីបំបែកព្រំដែនភូមិសាស្ត្រ ដោយការដាក់បញ្ចូលនូវហេដ្ឋារចនាសម្ព័ន្ធខ្ចីជីថល និងរូបវន្ត ធនាគារដែលបានបង្កើត
ឡើងនៅក្នុងស្រុកមួយនេះ កំពុងផ្តល់ជូននូវសេវាកម្មធនាគារសម្រាប់មូលដ្ឋានអតិថិជនចម្រុះដោយជោគជ័យ ដែលមានរាប់
ចាប់តាំងពីសេវាធនាគារបុគ្គល និងសម្រាប់សាធារណៈ ទាំងនៅក្នុងទីក្រុង រហូតដល់តំបន់ជនបទ។ ជាមួយនឹងភាពលេចធ្លោក្នុង
ការផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដ៏សម្បូរបែប ដូចជាផ្តល់ប្រាក់កម្ចី ផ្ទេរប្រាក់ ប្រាក់បញ្ញើ ហិរញ្ញប្បទានពាណិជ្ជកម្ម អេស៊ីស៊ីដាអ៊ីនធើណែត
អេស៊ីស៊ីភីអេប និងសេវាសំខាន់ជាច្រើនទៀត គាំទ្រដោយហេដ្ឋារចនាសម្ព័ន្ធខ្ចីជីថល និងការិយាល័យរូបវន្តរបស់ខ្លួន ធនាគារ
អេស៊ីស៊ីដា កំពុងចូលរួមយ៉ាងសកម្មក្នុងការជួយដល់កសិករ តាមរយៈការផ្តល់ដើមទុនសម្រាប់ធ្វើស្រែចម្ការរបស់គាត់ ឬផ្តល់ទុន
សម្រាប់សហគ្រាសធុនតូច និងមធ្យមជាដើម។ តាមរយៈការបង្រួមគម្លាតចំពោះការទទួលបានហិរញ្ញប្បទាន សព្វថ្ងៃនេះប្រជាជនកម្ពុជា
ច្រើនជាង ៦៧៧ពាន់នាក់ មានលទ្ធភាពប្រើប្រាស់សេវារបស់ធនាគារ អេស៊ីស៊ីដា ដែលជាការជំរុញ និងលើកកម្ពស់បរិយាបន្នហិរញ្ញ
វត្ថុនៅព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីរយៈពេលច្រើនជាង៣០ឆ្នាំមកនេះ គេនឹងមើលឃើញ ធនាគារ អេស៊ីលីដា គឺជាធនាគារឌីជីថល ដែលមានវិស្វកម្ម គ្រប់គ្រងទិន្នន័យទំនើបទាន់សម័យ (Data Lakehouse) ប្រកបដោយគុណភាព សុវត្ថិភាព និងទំនុកចិត្ត។ ប្រព័ន្ធអេកូឡូស៊ីបណ្តាញ ប្រកបដោយប្រសិទ្ធភាពរបស់ធនាគារនៅទូទាំងប្រទេស រួមមានម៉ាស៊ីន ATM ទីតាំងធនាគារស្វ័យប្រវត្តិ ម៉ាស៊ីនដក-ដាក់ប្រាក់ ម៉ាស៊ីនបើកគណនី និងបោះពុម្ពប័ណ្ណអេឌីអិម ម៉ាស៊ីនដាក់ប្រាក់បញ្ញើមានកាលកំណត់ កំពុងដើរតួជាភាគីករដ៏មានឥទ្ធិពលមួយ សម្រាប់រលកនៃកំណើនបន្ទាប់។

អនាគតរបស់ធនាគារនឹងកាន់តែរឹងមាំ ខណៈទំនុកចិត្តរបស់អាជីវកម្មលើកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ ការងើបឡើងវិញនៃការនាំចេញផ្នែកផលិតកម្ម និងការពង្រីកការនាំចេញទំនិញកសិកម្ម នឹងមានភាពល្អប្រសើរសម្រាប់ធនាគារ អេស៊ីលីដា ដោយសារអ្នកទទួលកម្ចីភាគច្រើនមានអាជីវកម្មទាក់ទងនឹងកសិផល។ ធនាគារនឹងសម្រេចបានលទ្ធផលកាន់តែល្អប្រសើរនៅក្នុងឆ្នាំ២០២៥ ដោយសារធនាគារបានវិនិយោគយ៉ាងច្រើនទៅលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល សាងសង់មជ្ឈមណ្ឌលទិន្នន័យដ៏ធំមួយ ដែលមានសុវត្ថិភាពខ្ពស់ដើម្បីរក្សាទុកទិន្នន័យ។ ការសាងសង់មជ្ឈមណ្ឌលការពារទិន្នន័យ (Disaster Recovery Data Center) នឹងជួយរក្សាទិន្នន័យនៅក្នុងបរិយាកាសដែលមានការការពារខ្ពស់។ ធនាគារមានទំនុកចិត្តចំពោះពេលអនាគត ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងផលិតផល-សេវាកម្ម ដែលនឹងកាន់តែមានភាពល្អប្រសើរ។

ខ- កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ

១- ការវិភាគពីលក្ខខណ្ឌនៃតម្រូវការ និងការផ្គត់ផ្គង់

សម្ព័ន្ធធនាគារ ទទួលបានជោគជ័យនៅលើទីផ្សារអាស្រ័យដោយកត្តាពីរគឺ៖

- កំណើនសំពៀតឥណទាន ដោយសារតម្រូវការខ្ពស់នៅលើទីផ្សារលើផលិតផលឥណទានរបស់សម្ព័ន្ធធនាគារ ជាពិសេសសហគ្រាសធុនតូច និងមធ្យម។
- កំណើនប្រាក់បញ្ញើ-សន្សំ របស់សម្ព័ន្ធធនាគារ រួមជាមួយផលិតផល និងសេវាកម្មផ្សេងទៀត។

កត្តាទាំងពីរនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍឥតឈប់ឈរនៃប្រព័ន្ធឌីជីថលរបស់សម្ព័ន្ធធនាគារ ដែលផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងទាន់សម័យ។

សម្ព័ន្ធធនាគារ បាននឹងកំពុងតែអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធថ្មីកាន់តែទូលំទូលាយសម្រាប់ជាជម្រើសដ៏សម្បូរបែបជាមួយនឹងការិយាល័យទាំង៣២១ តាមរយៈការផ្លាស់ប្តូរបន្តិចម្តងៗទៅជាមជ្ឈមណ្ឌលដែលអាចធ្វើស្វ័យប្រតិបត្តិការដែលមានទីតាំងធនាគារស្វ័យប្រវត្តិចំនួន២១៤ ព្រមទាំងមាន **ម៉ាស៊ីនអេឌីអិមអេស៊ីលីដា** ចំនួន១.៤៩០ គ្រឿង **ម៉ាស៊ីនដាក់ប្រាក់បញ្ញើមានកាលកំណត់** ចំនួន២៦ គ្រឿង **ម៉ាស៊ីនបើកគណនី និងបោះពុម្ពប័ណ្ណអេឌីអិម** ចំនួន៩៦ គ្រឿង **ម៉ាស៊ីនទទួលកាបូបប្រាក់** ចំនួន១៧ គ្រឿង និង**ម៉ាស៊ីនឆ្លុះកាត**ចំនួន៥.៨៧៧ គ្រឿង។ ចំណុចគួរជាទីមោទនភាពគឺសម្ព័ន្ធធនាគារ បានបោះពុម្ពប័ណ្ណ**អេឌីអិមអេស៊ីលីដា** ចំនួន១,៧២ លានប័ណ្ណជូនដល់អតិថិជន។ ទន្ទឹមនឹងនេះ **អេស៊ីស៊ីហ្គីអេប** បានទទួលប្រជាប្រិយភាពយ៉ាងខ្លាំង ដែលចំនួននៃអ្នកចុះឈ្មោះប្រើប្រាស់បានកើនដល់ ៥,០៧ លាននាក់ នៅដំណាច់ខែមិថុនា ឆ្នាំ២០២៥ នេះ ដែលអាចជួយឱ្យចរាចរសាច់ប្រាក់បានឆាប់រហ័សនៅក្នុងសេដ្ឋកិច្ច។

ការបង្កើនភាពងាយស្រួលដល់អតិថិជន និងពង្រឹងប្រព័ន្ធសុវត្ថិភាពអ៊ិនធើណែត គឺជាចំណុចដែលសម្ព័ន្ធធនាគារ ផ្តោតការយកចិត្តទុកដាក់បំផុត។ ដើម្បីសម្រេចនូវវឌ្ឍនភាពគោលដៅដ៏រឹងមាំទាំងនេះ សម្ព័ន្ធធនាគារ នឹងបន្តលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន តាមរយៈការវិនិយោគលើបច្ចេកវិទ្យាទំនើបចុងក្រោយ ពង្រឹងសមត្ថភាពធនធានមនុស្ស ព្រមទាំងពង្រីកនិងកែលម្អដំណើរការអាជីវកម្ម។ ជាយុទ្ធសាស្ត្រ សម្ព័ន្ធធនាគារកំពុងអភិវឌ្ឍប្រព័ន្ធទូទាត់ដែលអាចឱ្យដៃគូទាំងក្នុង និងក្រៅប្រទេសអាចភ្ជាប់ប្រព័ន្ធនេះដើម្បីបម្រើអតិថិជនទៅវិញទៅមក និងឆ្លងព្រំដែន។ ប្រព័ន្ធនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់អតិថិជនដ៏ឆ្លាតវៃរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដៃគូអាជីវកម្មរបស់ពួកគាត់ផងដែរ។ យើងខ្ញុំទទួលស្គាល់ថាអតិថិជន និងដៃគូអាជីវកម្មទាំងអស់គឺជាបណ្តាញតភ្ជាប់ដ៏មានសារៈសំខាន់សម្រាប់ពង្រីកសេវាកម្មរបស់សម្ព័ន្ធធនាគារ និងរីកចម្រើនជាមួយគ្នា។

អេស៊ីស៊ីតើអេប ត្រូវបានកែលម្អយ៉ាងទូលំទូលាយ និងផ្លាស់ប្តូររូបរាងថ្មី កាន់តែទំនើប ងាយស្រួល និងមានសុវត្ថិភាពខ្ពស់ ជាមួយនឹងមុខងារពិសេសៗជាច្រើន។ ឥឡូវនេះ អតិថិជនទាំងអស់អាចធ្វើប្រតិបត្តិការប្រាក់បញ្ញើ-សន្សំ (សំចៃ ចរន្ត និងមានកាលកំណត់) តាមរយៈ **អេស៊ីស៊ីតើអេប** បានភ្លាមៗ ថែមទាំងទទួលបានការប្រាក់ខ្ពស់ទៀតផង។

ខេអេចយូអ័រកូដ (KHQR Code) ផ្តល់នូវភាពងាយស្រួលជាងមុនជូនដល់អ្នកប្រើប្រាស់ក្នុងការធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងទំនុកចិត្តខ្ពស់ រវាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ដែលជាសមាជិករបស់កម្មវិធីបាកុង (**Bakong App**)។

ឥឡូវនេះ ជាមួយ **អេស៊ីស៊ីតើអេប** ពិតជាងាយស្រួល ដោយលោកអ្នកអាចទូទាត់ផ្សេងៗ តាម QR Code (Scan QR) បានគ្រប់ទីកន្លែង នៅទូទាំងប្រទេសថៃ វៀតណាម ឡាវ និងធីប៉ុន ដោយឥតគិតថ្លៃសេវា។ នេះជាភាពជោគជ័យថ្មីមួយទៀតរបស់ប្រព័ន្ធបាកុង និងធនាគារ អេស៊ីលីដា ដែលជាសមាជិករបស់បាកុង។

២- ការវិភាគពីការឡើងចុះនៃថ្លៃវត្ថុធាតុដើម

ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រតិបត្តិការក្នុងវិស័យសេវាកម្ម ដែលការឡើងចុះនៃថ្លៃវត្ថុធាតុដើមមិនអាចអនុវត្តបានចំពោះធនាគារឡើយ។

៣- ការវិភាគលើពន្ធ

ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ស្ថិតនៅក្រោមច្បាប់ស្តីពីពន្ធដារនៃប្រទេសនីមួយៗ ដូច្នេះធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធមានកាតព្វកិច្ចបង់ពន្ធតាមការកំណត់របស់អាជ្ញាធរពន្ធដារនីមួយៗ។

ការបង់ពន្ធជូនអគ្គនាយកដ្ឋានពន្ធដារមិនត្រឹមតែជាកាតព្វកិច្ច និងការទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ **“មាស”** ពីអគ្គនាយកដ្ឋានពន្ធដារសម្រាប់ឆ្នាំជាប់ពន្ធ**២០២៤** ដល់**២០២៥** ប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមចំណែកក្នុងសង្គម និងកំណើនសេដ្ឋកិច្ចផងដែរ។

ចំណូលពន្ធគឺជាប្រភពចំណូលដ៏សំខាន់បំផុតសម្រាប់ប្រទេស។ រដ្ឋាភិបាលប្រមូលពន្ធកាន់តែច្រើន ការចូលរួមវិភាគទានកាន់តែច្រើនដល់ការអភិវឌ្ឍប្រទេស។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានមោទនភាពដែលអាចចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើង។

៤- ការវិភាគលើធាតុដែលខុសពីធម្មតា និងធាតុវិសាមញ្ញ

សម្ព័ន្ធធនាគារ មិនមានធាតុ ប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលខុសពីធម្មតាជាសារវន្តនោះទេ។ ទោះជាយ៉ាងណាក៏ដោយ សេដ្ឋកិច្ចពិភពលោកបានជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន រួមជាមួយនឹងការកើនឡើងអតិផរណា អត្រាការប្រាក់ខ្ពស់ និងភាពតានតឹងភូមិសាស្ត្រនយោបាយ អាចជះឥទ្ធិពលដល់សមត្ថភាពសងគ្រលប់មកវិញរបស់អតិថិជន ដែលគុណភាពឥណទានរបស់សម្ព័ន្ធធនាគារ អាចរងផលប៉ះពាល់បន្តិចបន្តួច។

គ- ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល

ដើម្បីចូលរួមគាំទ្រការរីកលូតលាស់អាជីវកម្មរបស់អតិថិជន សម្ព័ន្ធធនាគារ បានផ្តល់អត្រាការប្រាក់មានភាពប្រកួតប្រជែងខ្លាំងចំពោះការស្នើសុំឥណទានថ្មីគ្រប់ប្រភេទ និងដោយកាន់តែមានភាពងាយស្រួល អតិថិជនទាំងអស់អាចដាក់សំណើសុំឥណទានតាមរយៈ **អេស៊ីស៊ីតើអេប**។ ជាលទ្ធផល សមតុល្យឥណទានដុលសរុបនៅដំណាច់ត្រីមាសទី២ ឆ្នាំ២០២៥ មានការកើនឡើងចំនួន ១.៧៩៣,៥៥ ប៊ីលានរៀល ឬ ៦,៤៩% ធៀបនឹងដំណាច់ត្រីមាសទី២ ឆ្នាំ២០២៤។

ឃ- ផលប៉ះពាល់នៃការប្តូររូបិយប័ណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ

នៅត្រីមាសទី២ ឆ្នាំ២០២៥ អត្រាប្តូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិកមានចន្លោះពី ៤.០០៥ ទៅ ៤.០១១ រៀល ក្នុងមួយដុល្លារអាមេរិក បានឡើងថ្លៃគួរឱ្យកត់សម្គាល់ ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលស្ថិតក្នុងចន្លោះពី ៤.០៥៥ ទៅ ៤.១១៤ រៀល ក្នុងមួយដុល្លារអាមេរិក។ ការកើនឡើងរបស់ប្រាក់រៀលនេះ បានមកពីការបន្តងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច តួយ៉ាងដូចជា វិស័យទេសចរណ៍ វិស័យកាត់ដេរ ផលិតផលមិនមែនកាត់ដេរ និងសេវាកម្មផ្សេងៗទៀត ជាពិសេសគឺការបន្តលើកកម្ពស់ និងការគាំទ្រពីធនាគារជាតិនៃកម្ពុជា (NBC)។ ការព្យាករទៅខាងមុខ តម្លៃប្រាក់រៀលត្រូវបានរំពឹងថានឹងនៅតែមានស្ថិរភាព ដែលជំរុញដោយតម្រូវការទីផ្សារ និងនិន្នាការផ្គត់ផ្គង់ ការងើបឡើងវិញបន្តិចម្តងៗនៃសកម្មភាពសេដ្ឋកិច្ច ការបង្កើនទំនុកចិត្តសាធារណៈ លើរូបិយប័ណ្ណក្នុងស្រុក។ ជាងនេះទៅទៀត ការបន្តគាំទ្រពីធនាគារជាតិនៃកម្ពុជា មានដូចជា៖ ការអនុវត្តវិធានការមួយចំនួន ផ្ដោតលើការបង្កើនទំនុកចិត្តលើប្រាក់រៀល ជំរុញចរាចរន្តប្រាក់រៀលបន្ថែមទៀតនៅក្នុងប្រព័ន្ធសេដ្ឋកិច្ច និងការបង្កើនប្រសិទ្ធភាពនៃគោលនយោបាយរូបិយវត្ថុ។

ចំពោះធនាគារ អេស៊ីលីដា បានរស់រវើក ត្រួតពិនិត្យ និងគ្រប់គ្រងស្ថានភាពរូបិយប័ណ្ណចំហជាប្រចាំថ្ងៃ ដោយប្រតិបត្តិការយ៉ាងត្រឹមត្រូវ និងគ្រប់គ្រាន់ អនុវត្តតាមបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា និងគោលនយោបាយហានិភ័យផ្ទៃក្នុងរបស់ខ្លួន ដូចនេះមិនមានផលប៉ះពាល់ជាសារវន្តដល់អាជីវកម្មរបស់ធនាគារឡើយ។

នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥ ធនាគារកណ្តាលអាមេរិកបានបន្តរក្សាអត្រាការប្រាក់មិនផ្លាស់ប្តូរនៅត្រឹមចន្លោះ ៤,២៥% ទៅ ៤,៥០% ស្របតាមការរំពឹងទុក។ ទោះជាយ៉ាងណាក៏ដោយ មិនមានផលប៉ះពាល់ជាសារវន្តដល់ធនាគារ អេស៊ីលីដាឡើយ ដោយហេតុថាធនាគារបានដំណើរការប្រតិបត្តិការ ដោយការផ្គត់ផ្គង់ផ្នែកទាំងពីរនៃទ្រព្យសកម្ម និងបំណុលអកម្ម លើមូលដ្ឋានអត្រាការប្រាក់ថេរ និងត្រួតពិនិត្យជាប្រចាំ ដើម្បីចាត់វិធានការសមស្របនិងទាន់ពេលវេលា ដែលអាចជៀសវាងផលប៉ះពាល់ដល់អាជីវកម្មរបស់ខ្លួន។

ចំពោះប្រតិបត្តិការជួញដូរនានា ដែលមានទម្រង់ជាទំនិញ (Commodities) ធនាគារមិនមានផ្តល់សេវាបែបនោះទេ។ ដូច្នេះមិនមានផលប៉ះពាល់ដល់ធនាគារឡើយ។

ង- ផលប៉ះពាល់នៃអតិផរណា

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករ ក្នុងខែមេសា ឆ្នាំ២០២៥ ពីអត្រាអតិផរណាជាមធ្យមគឺ ៣% សម្រាប់ឆ្នាំ២០២៥។ ការព្យាករនេះ ត្រូវបានរំពឹងថានឹងវិលត្រលប់ទៅរកនិន្នាការមធ្យមវិញ ដោយសារការបន្តមានប្រក្រតីភាពនៃថ្លៃទំនិញសកល ជាពិសេសថ្លៃប្រេងអន្តរជាតិ។ ចំពោះប្រតិបត្តិការរបស់ធនាគារ គឺមិនត្រូវបានផ្សារភ្ជាប់ដោយផ្ទាល់ទៅនឹងកម្រិតអតិផរណានោះទេ។ ជាលទ្ធផល មិនមានផលប៉ះពាល់ជាសារវន្តលើប្រតិបត្តិការធនាគារឡើយ។

ច- គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុ របស់រាជរដ្ឋាភិបាល

▪ គោលនយោបាយសេដ្ឋកិច្ច៖

សេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មានថាសម្រេចបានកំណើនរឹងមាំក្នុងអត្រា ៦% នៅឆ្នាំ២០២៤ ធៀបនឹង ៥% នៅឆ្នាំ២០២៣ ដែលគាំទ្រជាចម្បងដោយកំណើនខ្ពស់នៃវិស័យកម្មន្តសាល និងការបន្តងើបឡើងជាលំដាប់នៃវិស័យទេសចរណ៍។ ជាមួយគ្នានេះ វិស័យកសិកម្មបន្តមានរដូវកាល ដោយផលិតកម្មស្រូវ កៅស៊ូ និងផលផល បានកើនឡើង។ ចំណែកឯវិស័យសំណង់ និងអចលនទ្រព្យមានកំណើនទន់ខ្សោយ ដោយសារការធ្លាក់ចុះតម្រូវការ ស្របពេលតម្លៃអចលនទ្រព្យស្ថិតក្នុងស្ថានភាពកែតម្រូវ។ ចំពោះវិស័យក្រៅប្រទេស សមតុល្យជញ្ជីងទូទាត់កម្ពុជាត្រូវបានប៉ាន់ស្មានថាមានអតិរេក ៤៣២,៥ លានដុល្លារអាមេរិក ដែលជាចម្បងបណ្តាលមកពីការកើនឡើងទ្រព្យអកម្មបរទេសសុទ្ធនៃគណនីហិរញ្ញវត្ថុ ខណៈអតិរេកគណនីចរន្តនិងដើមទុនបានថយចុះ។ ទន្ទឹមនេះ ទុនបម្រុងអន្តរជាតិបានកើនឡើង ១២,៦% ដល់ ២២,៥ ប៊ីលានដុល្លារអាមេរិក ដែលស្មើនឹងប្រមាណ ៧ខែ នៃការនាំចូលទំនិញនិងសេវាសម្រាប់គ្រាបន្ទាប់ ដែលជាកម្រិតមួយខ្ពស់ជាងកម្រិតអប្បបរមាសម្រាប់ប្រទេសកំពុងអភិវឌ្ឍគួរមាន (៣ខែ)។^(១)

ស្របគ្នានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានព្យាករណ៍ផងដែរថា សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើងក្នុងអត្រា ៦,៣% ក្នុងឆ្នាំ២០២៥ នេះបើយោងតាមរបាយការណ៍ថវិកាសង្ខេបសម្រាប់ឆ្នាំសារពើពន្ធធ២០២៥ ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF)។ យោងតាមការវាយតម្លៃនៃក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមរបស់រាជរដ្ឋាភិបាល កំណើននេះត្រូវបានគេរំពឹងថានឹងធ្វើឱ្យផលិតផលក្នុងស្រុកសរុប (GDP) បច្ចុប្បន្នកើនឡើងដល់ប្រហែល ២០៩.១៦៣ ពាន់លានរៀល ស្មើនឹងប្រមាណ ៥១,៣៩ ពាន់លានដុល្លារអាមេរិក។ ទន្ទឹមនឹងនេះ GDP សម្រាប់មនុស្សម្នាក់ត្រូវបានគេរំពឹងថានឹងឈានដល់ ២.៩២៤ ដុល្លារអាមេរិក។ តាមការព្យាករណ៍នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២៥ នឹងត្រូវបានគាំទ្រជាចម្បងដោយវិស័យសំខាន់ៗដូចជា ឧស្សាហកម្ម សេវាកម្ម និងកសិកម្ម។^(២)

យោងតាមព័ត៌មានដែលបានចុះផ្សាយរបស់ស្ថាប័នល្បីល្បាញ មួយចំនួននៅបន្តព្យាករ GDP ឆ្នាំ២០២៥ របស់កម្ពុជាផងដែរ។ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រាជធានីភ្នំពេញ (ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥)៖ កម្ពុជារំពឹងថានឹងរក្សាបាននូវគន្លងកំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាពនៅឆ្នាំ២០២៥ និងឆ្នាំ២០២៦ ដែលជំរុញដោយតម្រូវការខាងក្រៅសម្រាប់ទំនិញផលិត និងការបន្តស្ទុះងើបឡើងវិញក្នុងវិស័យទេសចរណ៍ នេះបើយោងតាមការចេញផ្សាយចុងក្រោយនៃរបាយការណ៍សេដ្ឋកិច្ច របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ខែមេសា ឆ្នាំ២០២៥ ប៉ាន់ប្រមាណថា ផលិតផលក្នុងស្រុកសរុបនឹងកើនឡើង ៦,១% ក្នុងឆ្នាំ២០២៥ និង ៦,២% ក្នុងឆ្នាំ២០២៦ បន្ទាប់ពីកើនឡើង ៦% ក្នុងឆ្នាំ២០២៤។ ទោះជាយ៉ាងណាក៏ដោយ ហានិភ័យធ្លាក់ចុះចំពោះទស្សនវិស័យបានកើនឡើងដោយសារតែភាពមិនប្រាកដប្រជាជាសកល រួមទាំងគោលនយោបាយពាណិជ្ជកម្មនៅសហរដ្ឋអាមេរិក អស្ថិរភាពនយោបាយរបស់ប្រទេសចិន និងវិស័យនយោបាយរបស់ប្រទេសចិន ភាពតានតឹងដែលប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់។^(៣)

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សេដ្ឋកិច្ចកម្ពុជាបានបន្តងើបឡើងវិញ ទោះបីជាក្នុងកម្រិតតិចតួចក៏ដោយ។ យើងព្យាករថា GDP ពិតប្រាកដនឹងកើនឡើងពី ៥,៥% នៅឆ្នាំ២០២៤ ដល់ ៥,៨% ក្នុងឆ្នាំ២០២៥ ហើយអតិផរណានឹងកើនឡើងពី ០,៥% នៅឆ្នាំ២០២៤ ដល់ ២% ក្នុងឆ្នាំ២០២៥ ហើយនៅតែមាន។ ទោះជាយ៉ាងណាក៏ដោយ ហានិភ័យចំពោះទស្សនវិស័យត្រូវបានទំនោរទៅរកការធ្លាក់ចុះពីកត្តាខាងក្រៅ និងភាពងាយរងគ្រោះក្នុងស្រុក រួមទាំងពីការផ្លាស់ប្តូរគោលនយោបាយដោយដៃគូពាណិជ្ជកម្មសំខាន់ៗ ការបែងចែកភូមិសាស្ត្រសេដ្ឋកិច្ច និងភាពទន់ខ្សោយបន្តនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ។^(៤)

ធនាគារពិភពលោក (WB) ប្រឈមមុខនឹងបញ្ហាពិភពលោក និងក្នុងស្រុក កំណើនពិតប្រាកដរបស់កម្ពុជាត្រូវបានព្យាករណ៍ថានឹងថយចុះមកនៅត្រឹម ៤% នៅឆ្នាំ២០២៥ និង ៤,៥% នៅឆ្នាំ២០២៦។ ស្របពេលមានការធ្លាក់ចុះតម្រូវការខាងក្រៅ និងកម្រិតនៃភាពមិនច្បាស់លាស់ខ្ពស់ ជាពិសេសទាក់ទងនឹងគោលនយោបាយពាណិជ្ជកម្ម ការនាំចេញ និងការវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យនាំចេញផលិតកម្មដែលពឹងផ្អែកលើកម្លាំងពលកម្ម ជាពិសេសនៅក្នុងឧស្សាហកម្ម GTF ត្រូវបានរំពឹងថានឹងធ្លាក់ចុះ។^(៥)

▪ **គោលនយោបាយសារពើពន្ធ៖**

- សម្រាប់ឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារបានដាក់ចេញនូវវិធានការសំខាន់ៗ និងជាយុទ្ធសាស្ត្រសំខាន់ៗដូចតទៅ៖
- (១) បន្តពង្រឹងការផ្សព្វផ្សាយ និងការអនុវត្តប្រកបដោយការយកចិត្តទុកដាក់នូវវិធានការលើកទឹកចិត្ត និងសម្រួលផ្នែកពន្ធដារជូនវិស័យឯកជននាពេលកន្លងមក និងក្នុងក្របខ័ណ្ឌវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់**សម្តេចធិបតី នាយករដ្ឋមន្ត្រី** កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
 - (២) បន្តរៀបចំ និង/ឬធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋានគតិយុត្ត (ប្រកាស សេចក្តីណែនាំ និង/ឬសេចក្តីជូនដំណឹង) ក្នុងការអនុវត្តនូវវិធានការលើកទឹកចិត្ត និងការសម្រួលផ្នែកពន្ធដារ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ព្រមទាំងបន្តពង្រឹងការអនុវត្តប្រកបដោយការយកចិត្តទុកដាក់តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់**សម្តេចធិបតី នាយករដ្ឋមន្ត្រី** ដាក់ចេញកន្លងមកក្នុងការពង្រឹងគុណភាពនៃការផ្តល់សេវា និងប្រសិទ្ធភាពការងារ។
 - (៣) បន្តពង្រឹងការយកចិត្តទុកដាក់ខ្ពស់លើគុណភាពនៃការផ្តល់សេវា និងលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ខ្លួន ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់**សម្តេចធិបតី នាយករដ្ឋមន្ត្រី** ដោយប្រកាន់ខ្ជាប់នូវអភិក្រមការងារ ៤ ប្រការរបស់**ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី** រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

- (៤) រៀបចំនិងដាក់ឱ្យប្រើប្រាស់នូវកម្មវិធី e-Administration ដែលនឹងក្លាយជាឧបករណ៍ទំនើប ដើម្បីគាំទ្រដល់ការផ្តល់សេវា អ្នកជាប់ពន្ធដែលផ្តល់ភាពងាយស្រួលដល់អ្នកជាប់ពន្ធ និងសាធារណជនក្នុងការដាក់លិខិតរដ្ឋបាលនានាតាមប្រព័ន្ធអេឡិចត្រូនិកមករដ្ឋបាល សារពើពន្ធដើម្បីដំណើរការឯកសារជូន។
- (៥) បន្តធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធស្របតាមចក្ខុវិស័យរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការប្រែក្លាយខ្លួនទៅជារដ្ឋបាលសារពើពន្ធទំនើបជំនាន់ ៣.០ (Tax Administration 3.0) ហើយដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ អគ្គនាយកដ្ឋានពន្ធដារសូមគោរពស្នើសុំការគាំទ្រដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដើម្បីជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធចូលរួមធ្វើទំនើបកម្មតាមសមត្ថកិច្ចរៀងៗខ្លួន។
- (៦) បន្តធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងកម្មវិធីប្រកបដោយស្មារតីបុរេសកម្មតាមរយៈការអភិវឌ្ឍនិងធ្វើបច្ចុប្បន្នភាពបន្តវិនិយោគនិងអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងពង្រឹងសមត្ថភាពមុខងារវិភាគទិន្នន័យបន្ថែមទៀត ដើម្បីបន្តជំរុញបង្កើនកម្រិតអនុលោមភាពសារពើពន្ធ ដោយធ្វើយ៉ាងណាឱ្យងាយស្រួលក្នុងការបំពេញកាតព្វកិច្ចពន្ធដារ ប៉ុន្តែពិបាកក្នុងការគេចវេរៈតាមរយៈការបន្តអភិវឌ្ឍបន្ថែមនូវមុខងារមួយចំនួន តាមធាតុចូលដែលទទួលបានពីអ្នកប្រើប្រាស់ពីគ្រប់មជ្ឈដ្ឋានដើម្បីឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយនិងងាយស្រួលក្នុងការប្រើប្រាស់។
- (៧) បន្តសហការជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដើម្បី ១.រៀបចំនិយាមនីតិវិធីប្រតិបត្តិការងារ (SOP) ស្តីពីការជូនវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ដែលទទួលបានការលើកលែងពន្ធ និង ២.ស្នើសុំទិន្នន័យអចលនទ្រព្យដែល អាចប្រើប្រាស់បានសម្រាប់ប្រមូលពន្ធប្រចាំប្រាំ ពន្ធលើអចលនទ្រព្យ និងពន្ធលើចំណេញមូលធន នាពេលខាងមុខក្នុងករណីមានការសម្រេចឱ្យអនុវត្ត។
- (៨) បន្តចូលរួមយ៉ាងសកម្មក្នុងក្របខ័ណ្ឌក្រុមសិក្សាស្រាវជ្រាវ ឬកិច្ចសហការអន្តរជាតិនានា ក្នុងគោលដៅពិភាក្សា ចែករំលែកនិងដកស្រង់បទពិសោធន៍ពីបណ្តារដ្ឋបាលសារពើពន្ធ និងស្ថាប័នអន្តរជាតិផ្សេងៗនានា ជាពិសេសសិក្សាពីបច្ចេកវិទ្យាថ្មីៗ ក្នុងវិស័យពន្ធដារ និងឧត្តមានុវត្តន៍នៃការប្រមូលចំណូល មានជាអាទិ៍ ក្រុមសិក្សាស្តីពីរដ្ឋបាលសារពើពន្ធអាស៊ីប៉ាស៊ីហ្វិក និងការសិក្សាស្រាវជ្រាវ (SGATAR) ក្រុមការងារគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការពន្ធដារ (BRITACOM) និងវេទិការដ្ឋបាលសារពើពន្ធ (Forum on Tax Administration - FTA) ជាដើម។
- (៩) បន្តជំរុញរៀបចំឱ្យបានបញ្ចប់នូវឯកសារលិខិតបទដ្ឋានគតិយុត្តគាំទ្រដល់ច្បាប់ស្តីពីសារពើពន្ធឆ្នាំ២០២៣ និងសេចក្តីសម្រេចក្នុងវេទិកាវេជ្ជបណ្ឌិតិបាល និងផ្នែកឯកជនលើកទី១៩។
- (១០) បន្តពង្រឹងកិច្ចសហការជាមួយវិស័យឯកជន ជាពិសេសក្នុងក្របខ័ណ្ឌនៃកិច្ចសហការជាមួយវិស័យឯកជន និងសភាពាណិជ្ជកម្មនានា។
- (១១) បន្តជំរុញលើការងាររៀបចំ ចរចា និងពង្រីកវិសាលភាពនៃកិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ ការយកពន្ធគ្រួតគ្នា (DTA) ជាមួយបណ្តាប្រទេសនានា។
- (១២) បន្តពង្រឹងតម្លាភាព និងគណនេយ្យភាពនៃការបង់ពន្ធរបស់សហគ្រាសក្នុងវិស័យផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិស្ករ ដោយបន្តពង្រឹងអនុវត្តយន្តការបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមរោងចក្រផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិស្ករឱ្យបានរួចរាល់គ្រប់សហគ្រាស ការចុះត្រួតពិនិត្យឧបករណ៍វាស់ចំណុះ (Flowmeter) ក្នុងខ្សែច្រវាក់ផលិតកម្មដល់ទីតាំងដោយថ្នាក់ដឹកនាំរបស់អគ្គនាយកដ្ឋានពន្ធដារនិងការបន្តពង្រឹងការអនុវត្តការងារនិងវត្តមានរបស់មន្ត្រីប្រចាំការ។
- (១៣) រៀបចំលិខិតបទដ្ឋានគតិយុត្ត និងផែនការសកម្មភាពដើម្បីគាំទ្រការអនុវត្តវិធានការនានាពាក់ព័ន្ធនឹងពន្ធដារ ដូចមានកំណត់នៅក្នុងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធអេកូឡូស៊ី ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល។
- (១៤) បន្តចូលរួមក្នុងក្របខ័ណ្ឌការងារប្រឆាំងនឹងបទល្មើសសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ជាមួយគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនិងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) និងអនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួម នៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (អ.អ.ជ)។

- (១៥) បន្តផ្សព្វផ្សាយច្បាប់ស្តីពីសារពើពន្ធច្នីជូនដល់អ្នកជាប់ពន្ធ សាធារណជន ព្រមទាំងក្រុមការងារវិស័យឯកជន និងអង្គការសមាគមនានាតាមគ្រប់រូបភាព ព្រមទាំងបន្តរៀបចំធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋានគតិយុត្តនានា ស្តីពីពន្ធដារឱ្យស្របតាមច្បាប់ស្តីពីសារពើពន្ធច្នី។
- (១៦) បន្តការងារកែទម្រង់ធនធានមនុស្ស ដោយជំរុញនិងខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់ តែម៉ឺងម៉ាត់ដោយផ្អែកលើទិដ្ឋភាពច្បាប់ក្នុងការផ្តល់សេវាអ្នកជាប់ពន្ធ និងការគ្រប់គ្រងប្រមូលចំណូលពន្ធ។
- (១៧) បន្តពង្រឹងការផ្តល់សេវាពិគ្រោះយោបល់និងការផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារតាមគ្រប់រូបភាព ជាពិសេសការផ្តល់សេវាពិគ្រោះយោបល់តាមរយៈទូរស័ព្ទ (Call Center-1277) និងការរៀបចំកម្មវិធី "ពន្ធដារកម្ពុជា" (GDT Facebook Live) ដើម្បីពន្យល់និងដោះស្រាយការលំបាក និងចម្ងល់នានារបស់ប្រជាពលរដ្ឋ។
- (១៨) បន្តពង្រឹងការងារចុះបញ្ជីពន្ធដារនិងធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាសនិងបន្តសហការ ចូលរួមកែលម្អ និងជំរុញការងារចុះបញ្ជីសហគ្រាសតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (CamDX) ឱ្យកាន់តែមានប្រសិទ្ធភាព និងមានភាពគ្រប់ជ្រុងជ្រោយ។
- (១៩) បន្តពង្រឹងប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាពរបស់ក្រុមការងារអ្នកនាំពាក្យនិងប្រតិកម្មរហ័សនៃអគ្គនាយកដ្ឋានពន្ធដារ និងការចូលរួមយ៉ាងសកម្មជាមួយក្រុមការងារតាមដានសាធារណមតិ និងប្រតិកម្មរហ័សរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីតាមដានបញ្ហាសាធារណមតិ និងផ្សព្វផ្សាយឱ្យសាធារណជនបានជ្រួតជ្រាបកាន់តែច្បាស់ពីការខិតខំប្រឹងប្រែង និងសមិទ្ធផលយ៉ាងសន្លឹកសន្លាប់ដែលរាជរដ្ឋាភិបាលបានសម្រេចជូនជាតិមាតុភូមិ។ ^(៦)

លទ្ធផលការងារប្រមូលពន្ធសរុបរយៈពេល ៣ខែ ឆ្នាំ២០២៥ ចំណូលពន្ធ-អាករ ដែលប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនុញ្ញាតរបស់អគ្គនាយកដ្ឋានពន្ធដារមាន ៥.០២៨,០១ ប៊ីលានរៀល (ប្រមាណជា ១.២៥៣,៨៧ លានដុល្លារ) ស្មើនឹង ៣០,៨៨% នៃផែនការដែលបានកំណត់ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។ ^(៧)

▪ **គោលនយោបាយរូបិយវត្ថុ៖**

សម្រាប់ឆ្នាំ២០២៥ ធនាគារជាតិ នៃ កម្ពុជា បានកំណត់អនុវត្តន៍គោលនយោបាយរូបិយវត្ថុចំនួន៦ ដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការស្តារកំណើនសេដ្ឋកិច្ចជាតិ រួមមាន៖

- (១) គ្រប់គ្រងការផ្គត់ផ្គង់រូបិយវត្ថុឱ្យស្ថិតក្នុងកម្រិតសមស្រប
- (២) រក្សាស្ថិរភាពអត្រាប្តូរប្រាក់ ដោយតាមដាន និងធ្វើអន្តរាគមន៍តាមការចាំបាច់ ដើម្បីរួមចំណែករក្សាស្ថិរភាពថ្លៃ និងជំនឿទុកចិត្តរបស់សាធារណជនលើរូបិយវត្ថុជាតិ
- (៣) លើកកម្ពស់ការប្រើប្រាស់ និងចំណេះដឹងពីប្រាក់រៀល
- (៤) កែលម្អ និងពង្រឹងប្រសិទ្ធភាពឧបករណ៍នយោបាយរូបិយវត្ថុដែលមាន និងអភិវឌ្ឍឧបករណ៍នយោបាយរូបិយវត្ថុថ្មីៗ
- (៥) ជំរុញការអភិវឌ្ឍទីផ្សារអន្តរធនាគារ ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាពនយោបាយរូបិយវត្ថុ និង
- (៦) លើកកម្ពស់ការយល់ដឹងរបស់គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុស្តីពីក្របខ័ណ្ឌ និងឧបករណ៍នយោបាយរូបិយវត្ថុរបស់ធនាគារជាតិ នៃ កម្ពុជា។ ^(៨)

ឯកសារយោង:

- (១) https://www.nbc.gov.kh/download_files/publication/annual_rep_kh/Annual_Report_2024_KHM.pdf
- (២) <https://www.khmertimeskh.com/501625074/cambodias-economy-projected-to-grow-at-6-3-in-2025/>
- (៣) <https://www.adb.org/news/cambodia-economy-set-grow-tariff-risks-cloud-outlook-adb>
- (៤) <https://www.imf.org/en/Publications/CR/Issues/2025/01/27/Cambodia-2024-Article-IV-Consultation-Press-Release-Staff-Report-and-St:by-the-561261> (Press PDF for more detail)
- (៥) <https://documents1.worldbank.org/curated/en/099060925065018354/pdf/P506814-501fedcb-5a78-4603-a512-479686a9338a.pdf>
- (៦) <https://www.tax.gov.kh/u6rhf7ogbi6/gdtstream/2e8790c9-020b-453f-b743-4b1bad3729a8>
- (៧) <https://www.tax.gov.kh/u6rhf7ogbi6/gdtstream/bd66a61b-b262-4a0a-8d35-da1f9def06d3>

ហត្ថលេខាអភិបាលរបស់បុគ្គលចុះបញ្ជីលក់មូលបត្រ

ថ្ងៃសុក្រ ១៤កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩

ព្រឹត្តិការណ៍ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥

បានអាន និងឯកភាព

ហត្ថលេខា



[Handwritten signature in blue ink]

ឆាយ សឿន
ប្រធានក្រុមប្រឹក្សាភិបាល



ការិយាល័យកណ្តាល ៖ អគារលេខ១១ មហាវិថីព្រះមុនីវង្ស
សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ



ទូរស័ព្ទ ៖ ០២៣ ៩៩៨ ៧៧៧ / ៤៣០ ៩៩៩ | ទូរសារ ៖ ០២៣ ៤៣០ ៥៥៥
acledabank@acledabank.com.kh | www.acledabank.com.kh
ប្រអប់សំបុត្រលេខ ៖ ១១៤៩ | SWIFT Code ៖ ACLBKHPP



ការិយាល័យទំនាក់ទំនងអតិថិជន (បម្រើ ២៤ម៉ោង)
ទូរស័ព្ទ ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh